

ការទទួលបានសេវាកម្មបកប្រែភាសា



នេះជាគោលនយោបាយរបស់ការិយាល័យស្នងការក្រុង ដើម្បីធានាបានថា ពលរដ្ឋដែលចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ពួកគាត់នៅមានកម្រិត អាចទទួលបានសេវាកម្មរបស់យើងខ្ញុំ ដោយស្មើភាពគ្នា ដូចពលរដ្ឋដទៃដែរ ។ គោលនយោបាយនេះ ត្រូវយកមកអនុវត្ត នៅពេល សាលាក្រុងផ្តល់សេវាកម្មដល់ ឬក៏ប្រាស្រ័យទាក់ទងជាមួយនឹងពលរដ្ឋដែលចំណេះដឹងផ្នែកភាសារបស់គាត់នៅមានកម្រិត ។

ស្លាកសម្រាប់សម្គាល់ភាសារបស់អ្នក មានបិទនៅតាមគ្រប់ទីសាធារណៈ ។ បុគ្គលិកនឹងបង្ហាញពលរដ្ឋដែលចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ពួកគាត់ នៅមានកម្រិត ដែលត្រូវការជំនួយផ្នែកភាសា នូវក្រដាសសម្រាប់សម្គាល់ភាសា “Language Line” រួចត្រូវចង្អុល ឈ្មោះភាសារបស់ខ្លួនដែលមានសរសេរនៅលើក្រដាសនោះ ។

បុគ្គលិកយើងខ្ញុំនឹងចុះទូរស័ព្ទ ដែលមានសរសេរនៅលើស្លាកសម្រាប់សម្គាល់ភាសា (Language Identification Guide) ដែលមានអ៊ីតប្លាស្ទិក រួចបញ្ជូលលេខកូដសម្រាប់ឆ្លងកាត់ ដែលមានសរសេរនៅពីក្រោមលេខទូរស័ព្ទ ដើម្បីជូនដំណឹងដល់អ្នកតំណាងផ្នែកសេវាកម្ម ឲ្យបានដឹងថា គេត្រូវការសេវាកម្មបកប្រែភាសា ទៅតាមភាសាដែលពលរដ្ឋមានចំណេះដឹងផ្នែកភាសាអង់គ្លេសនៅមានកម្រិតបានចង្អុលប្រាប់ ។

ថ្ងៃបោះឆ្នោត ៖ នឹងមានផ្តល់សេវាកម្មបកប្រែភាសានៅគ្រប់ស្ថានីយ៍បោះឆ្នោតទាំងអស់ នៅក្នុងក្រុង នាថ្ងៃបោះឆ្នោត ។ ត្រង់នេះគឺរួមបញ្ចូលទាំងអ្នកនៅចាំបកប្រែផ្ទាល់មាត់ចំនួនជាង 300 នាក់ ។

បុគ្គលិកនឹងបង្ហាញពលរដ្ឋដែលចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ពួកគាត់ នៅមានកម្រិត ដែលត្រូវការជំនួយផ្នែកភាសា នូវក្រដាសសម្រាប់សម្គាល់ភាសា “Language Line” រួចត្រូវចង្អុល ឈ្មោះភាសារបស់ខ្លួនដែលមានសរសេរនៅលើក្រដាសនោះ ។

បើសិនជាអ្នកបកប្រែភាសាដោយផ្ទាល់មាត់ តាមភាសាដែលត្រូវការមិនមាននៅនឹងកន្លែង មន្ត្រីគ្រប់គ្រងការបោះឆ្នោតនឹងចុះទូរស័ព្ទតាមលេខដែលមានសរសេរក្នុងក្រដាសការសម្គាល់ភាសារបស់អ្នក ដើម្បីទាក់ទងនឹងអ្នកបកប្រែភាសា ដោយប្រើទូរស័ព្ទចល័ត ដែលចែកឲ្យគណៈគ្រប់គ្រងការបោះឆ្នោតប្រើ ។

ជំនួយដល់អ្នកបោះឆ្នោត ៖ បន្ថែមពីលើសេវាកម្មបកប្រែភាសា ដែលផ្តល់ជូនដោយការិយាល័យស្នងការក្រុង អ្នកបោះឆ្នោតដែលមិនចេះអាន និងសរសេរភាសាអង់គ្លេស អាចទទួលបានការអនុញ្ញាតឲ្យមានជំនួយពីមនុស្សដែលខ្លួនពេញចិត្ត ក្រៅពីមន្ត្រីបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត ដែលបុគ្គលនោះអាចជានិយោជករបស់ខ្លួន ឬភ្នាក់ងារនៃ និយោជករបស់ខ្លួន ឬក៏ជាមន្ត្រី ឬទីភ្នាក់ងារនៃសហជីពអ្នកបោះឆ្នោត ។

ការិយាល័យស្នងការក្រុងមានបុគ្គលិកដែលចេះនិយាយភាសាខ្មែរ ហើយអាចផ្តល់សេវាកម្មជូនដោយផ្ទាល់ ឬអាចធ្វើជាអ្នកបកប្រែដល់បុគ្គលិកដទៃទៀតដែរ ។ នៅពេលដែលយើងមិនមានបុគ្គលិកចេះនិយាយភាសា ខ្មែរ ដើម្បីជួយ

បកប្រែជូន បុគ្គលិកយើងខ្ញុំនឹងទាក់ទងអ្នកបកប្រែភាសាខ្មែរ តាមទូរស័ព្ទ ដោយចុចលេខសម្រាប់ “Language Line”
(1-855-446-1257) ។

បើអ្នកជឿថា អ្នកត្រូវបានបដិសេធមិនផ្តល់សេវាកម្មឲ្យដោយមានលក្ខណៈមិនត្រឹមត្រូវ អ្នកអាចដាក់ពាក្យប្តឹង
សារទុក្ខពីការមិនទទួលបានសេវាកម្មបកប្រែភាសា មកកាន់ការិយាល័យកិច្ចការអន្តោប្រវេសន៍ (215-686-0876)
ឬក៏ប្តឹងមកកាន់ស្នងការក្រុងហ្វីឡាដែលហ្វៀផែកទំនាក់ទំនងសាធារណៈ (215-686-4670) ។